



ធនាគារ អេស ប៊ី អាយ លី ហ្វូរ  
SBI LY HOUR Bank

# តម្លៃ សេវាបំណុល



ល.រ	កម្រៃសេវា	ប្រេកង់	ចំនួន (ដុល្លារអាមេរិក)					
			ប័ណ្ណអេធីអឹម (CSS CO-BADGE)	ឥណទានវិសា			ឥណទានវិសា	
				និម្មិត	ខៀវ	មាស	មាស	ផ្កាទីនឿម
01	ថ្លៃសេវាប្រចាំឆ្នាំ - ប័ណ្ណចម្បង	ប្រចាំឆ្នាំ	ឥតគិតថ្លៃ	ឥតគិតថ្លៃ	\$6	\$15	\$50	\$250
02	ថ្លៃសេវាប្រចាំឆ្នាំ - ប័ណ្ណរង	ប្រចាំឆ្នាំ	-	-	-	-	\$25	\$100
03	ថ្លៃប័ណ្ណខូច (បាត់បង់ / លួច)	ក្នុងមួយដង	\$5	-	\$5	\$5	\$5	ឥតគិតថ្លៃ
04	លេខកូដសម្ងាត់ (ស្នើសុំពិភាក្សាវិធាន)	ក្នុងមួយប័ណ្ណ	ឥតគិតថ្លៃ					
05	ថ្លៃពិនិត្យសមតុល្យជាមួយ ធនាគារផ្សេងទៀត	ក្នុងមួយដង	យោងទៅតាម CSS កំណត់	-	\$0.5			
06	ប្រព័ន្ធផ្សេង	CSS / LHPP	ថ្លៃសេវាផ្សេងៗគ្នា	-				
07	ដែនកំណត់ប្រតិបត្តិការ ដកប្រាក់	ក្នុងមួយថ្ងៃ	\$20,000 យោងទៅតាម CSS កំណត់	-	\$20,000	\$20,000	\$20,000	\$40,000
08	ដែនកំណត់ប្រតិបត្តិការ ដកប្រាក់ លើអេធីអឹម ធនាគារ អេស ប៊ី អាយ លី ហ្សូ	ក្នុងមួយប្រតិបត្តិការ ឬ ៤០ សន្លឹក	\$4,000	-	\$4,000			
09	ដែនកំណត់ប្រតិបត្តិការ ដកប្រាក់តាមបញ្ជូន	ក្នុងមួយថ្ងៃ	អាស្រ័យលើសមតុល្យដែលមាន	-	អាស្រ័យលើសមតុល្យដែលមាន			
10	ដែនកំណត់ប្រតិបត្តិការ ទិញទំនិញ	ក្នុងមួយថ្ងៃ	យោងទៅតាម CSS កំណត់	\$1,000	\$50,000	\$100,000	\$100,000	\$300,000
11	ចំនួនប្រតិបត្តិការ ទិញទំនិញ	ក្នុងមួយថ្ងៃ	យោងទៅតាម CSS កំណត់	20				
12	ចំនួនប្រតិបត្តិការ ដកសាច់ប្រាក់	ក្នុងមួយថ្ងៃ	យោងទៅតាម CSS កំណត់	-	10			
13	ដែនកំណត់ឥណទាន	ក្នុងមួយប័ណ្ណ	-			>=\$5,000	>=\$10,000	
14	ដែនកំណត់សាច់ប្រាក់	ក្នុងមួយប័ណ្ណ	-	-	-	-	80% នៃដែនកំណត់ឥណទាន	
15	អត្រាការប្រាក់ - ការទិញទំនិញ / សេវាកម្ម	ប្រចាំខែ	-	-	-	-	1.5%	
16	អត្រាការប្រាក់ - សាច់ប្រាក់បុរេប្រទាន	ប្រចាំខែ	-	-	-	-	2%	

ល.រ	កម្រៃសេវា	ប្រេកង់	ចំនួន (ដុល្លារអាមេរិក)					
			ប័ណ្ណអេធីអឹម (CSS CO-BADGE)	ឥណពន្ធវិសា			ឥណទានវិសា	
				និម្មិត	ខៀវ	មាស	មាស	ផ្កាទីនៀម
17	ការទូទាត់អប្បបរមា	ប្រចាំខែ	-	-	-	-	10% នៃការទិញទំនិញ ការដកសាច់ប្រាក់ កម្រិត 2 និងការប្រាក់ 100%	
18	ការខកខានទូទាត់ថ្លៃសេវា	ក្នុងមួយដង	-	-	-	-	5% អប្បបរមា \$5	
19	ការដកសាច់ប្រាក់ / សាច់ប្រាក់បុរេទាន នៅលើ អេធីអឹម អេស ប៊ី អាយ លី ហ្គា	ក្នុងមួយប្រតិបត្តិការ	ឥតគិតថ្លៃ	-	ឥតគិតថ្លៃ	ឥតគិតថ្លៃ	2% អប្បបរមា \$5	
20	ការដកសាច់ប្រាក់ / សាច់ប្រាក់បុរេទាន នៅធនាគារផ្សេង	ក្នុងមួយប្រតិបត្តិការ	យោងទៅតាម CSS កំណត់	-	2% អប្បបរមា \$5			
21	ថ្លៃសេវាធ្វើ ប្រតិបត្តិការ រូបិយប័ណ្ណ បទេស ឌុសត្រីប៊ិយប័ណ្ណ ដុល្លារអាមេរិក	ក្នុងមួយប្រតិបត្តិការ	-				3%	
22	រយៈពេលប័ណ្ណផុតកំណត់	ក្នុងមួយប័ណ្ណ	5 ឆ្នាំ	2 ឆ្នាំ	5 ឆ្នាំ			
23	ការជូនដំណឹងតាមរយៈ SMS ឬអ៊ីម៉ែល	ក្នុងមួយដង	ឥតគិតថ្លៃ					
24	របាយការណ៍វិក្កយប័ត្រ	ក្នុងមួយដង	-	-	-	-	ថ្ងៃទី 20 នៃខែ	
25	ថ្ងៃផុតកំណត់	ក្នុងមួយដង	-	-	-	-	ថ្ងៃទី 5 នៃខែ	
26	ប្រភេទប្រតិបត្តិការ	-	ការដកសាច់ប្រាក់ / ការទិញទំនិញ (យោងទៅតាម CSS កំណត់)	ការទិញទំនិញ/ ការទិញទំនិញតាមប្រព័ន្ធអេធីអឹម	ការទិញទំនិញ / ការទិញទំនិញតាមប្រព័ន្ធអេធីអឹម	ការទិញទំនិញ / ការទិញទំនិញតាមប្រព័ន្ធអេធីអឹម	ការទិញទំនិញ / ការទិញទំនិញតាមប្រព័ន្ធអេធីអឹម	
27	វិធីសាស្ត្រទូទាត់	-	-	-	-	-	នៅតាមបញ្ជាសាខា សាច់ប្រាក់ / សែក / កាត់ចេញផ្ទាល់ពី គណនីសន្សំតាម រយៈពេលគណនីប័ណ្ណ	
28	ទឹកប្រាក់ត្រឡប់មកវិញ (យោងទៅលើលក្ខខណ្ឌផ្តល់ជូន)	-	-	រហូតដល់ 1%				
29	ផ្ទៀងផ្ទាត់ដោយវិសា	-	-	ប្រតិបត្តិការបញ្ជូនប្រាក់តាមប្រព័ន្ធអេធីអឹម ត្រូវបានផ្ទៀងផ្ទាត់ដោយ វិសា				
30	កន្លែងសម្រាកនៅអាកាសយានដ្ឋាន	-	-	-	-	អនុលោមទៅតាមកម្រិតសម្រាកនៅ អាកាសយានដ្ឋានជាន់ 1,000 ម៉ែត្រ នៅទូទាំងពិភពលោកសម្រាប់បណ្តាញអាកាស និងភ្នំដំបូង		
31	ការធានារ៉ាប់រងលើការធ្វើដំណើរ	-	-	-	-	សម្រាប់អាកាស និងភ្នំដំបូង ទទួលបានការធានា រ៉ាប់រង លើការធ្វើដំណើររហូតដល់ \$1លាន		



សេវាកម្មទូរសព្ទចល័ត

**ការិយាល័យកណ្តាល**

📍 អគារលេខ២១៩ ផ្លូវ១២៨ កែង១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ

📞 (+855)23980 888    📧 info@sbilhbank.com.kh    🌐 www.sbilhbank.com.kh